



ការលុបចោល De Minimis របស់សហភាពអឺរ៉ុប មានប្រសិទ្ធភាពចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2026 តទៅ – អ្វីដែលលោកអ្នកត្រូវដឹង

ការណែនាំងាយៗសម្រាប់ការដឹកជញ្ជូនទៅកាន់សហ
ភាពអឺរ៉ុប (EU)



តើអ្វីទៅជា De Minimis?

នៅក្នុងសហភាពអឺរ៉ុប De Minimis សំដៅលើការលើកលែងកាតព្វកិច្ចពន្ធនាំចូលសម្រាប់ទំនិញដែលមានតម្លៃទាបៗ។ រហូតមកដល់ពេលនេះ
ទំនិញដែលមានតម្លៃតិចជាង ឬស្មើ 150 អឺរ៉ូ អាចនាំចូលសហភាពអឺរ៉ុបដោយគ្មានជាប់កាតព្វកិច្ចពន្ធទេ។

តើមានអ្វីកំពុងផ្លាស់ប្តូរ?

ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2026 តទៅ សហភាពអឺរ៉ុបនឹងលុបចោលការលើកលែងពន្ធសម្រាប់ទំនិញដែលមានតម្លៃទាបទាំងអស់។

មុនថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2026		ក្រោយថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2026
កាតព្វកិច្ចពន្ធ	តម្លៃទំនិញ៖ $\leq$ €150៖ €0 តម្លៃទំនិញ៖ $>$ €150៖ កាតព្វកិច្ចពន្ធស្តង់ដារ	តម្លៃទំនិញ៖ $\leq$ €150៖ កាតព្វកិច្ចពន្ធ €3 ក្នុងមួយសំណុំប្រតិបត្តិទំនិញ តម្លៃទំនិញ៖ $>$ €150៖ កាតព្វកិច្ចពន្ធស្តង់ដារ
អាករលើតម្លៃបន្ថែម	អាករលើតម្លៃបន្ថែម អនុវត្តលើទំនិញទាំងអស់	គ្មានការផ្លាស់ប្តូរ – អាករលើតម្លៃបន្ថែម នៅតែអនុវត្តលើទំនិញទាំងអស់
សេវាដំណើរការរបស់ សហភាពអឺរ៉ុប	ប្រទេសសមាជិកសហភាពអឺរ៉ុបខ្លះ បានណែនាំសេវាដំណើរការរួចរាល់ហើយ ឧ.ដូចជា បារាំង (€2) អ៊ីតាលី (€2) និង រូម៉ានី (25 RON)។	ថ្លៃដំណើរការទូទាំង EU ត្រូវបានគ្រោងទុក (រំពឹងថានឹងចាប់ពីខែវិច្ឆិកា ឆ្នាំ 2026។ ព័ត៌មានលម្អិត នឹងបញ្ជាក់នៅពេលក្រោយ)។ ថ្លៃដំណើរការដែលមានស្រាប់នៅក្នុងប្រទេសសមាជិក EU មួយចំនួន អាចនឹងនៅតែបន្តអនុវត្តផងដែរ។
ទិន្នន័យផលិតផលដែលត្រូវ ការសម្រាប់ការបញ្ចេញទំនិញ	ព័ត៌មានការដឹកជញ្ជូនស្តង់ដារ	ការទាមទារទិន្នន័យផលិតផលបន្ថែម៖ • លេខសម្គាល់ផលិតផលរបស់អ្នកលក់ • លេខសម្គាល់ផលិតផលរបស់អ្នកផលិត (មិនស្តង់ដារ) • លេខសម្គាល់ផលិតផលរបស់អ្នកផលិតដែលស្តង់ដារ (ប្រសិនបើមាន)



រដ្ឋាភិបាលចក្រភពអង់គ្លេស
បានបញ្ជាក់ថា ការលើក
លែងពន្ធនាំចូលសម្រាប់
ទំនិញតម្លៃទាប នឹងត្រូវ
ដកចេញយ៉ាងយូរបំផុត
ត្រឹម ខែមីនា ឆ្នាំ 2029។

ឧទាហរណ៍៖ លក់សំពត់តាមអ៊ីនធឺណិត ហើយដឹកជញ្ជូនពីប្រទេសចិនទៅប្រទេសបារាំង

ករណី	មុនថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2026	ក្រោយថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2026
តម្លៃប្រកាសគយ	€100	€100
អាករលើតម្លៃបន្ថែម (20%)	€20	€20
កាតព្វកិច្ចពន្ធ	-	ពន្ធនាំចូល €3 ក្នុងមួយសំណុំប្រតិវេទន៍
សេវាដំណើរការ	បារាំង៖ €2	បារាំង៖ €2 + សហភាពអឺរ៉ុប៖ €?*
សរុប	€122	€125 +

*សេវាដំណើរការរបស់សហភាពអឺរ៉ុប កំពុងរង់ចាំការអនុម័ត ហើយវាពឹងផ្អែកលើការអនុវត្តនៅចុងឆ្នាំ 2026 នេះ។ យើង នឹងចែករំលែកព័ត៌មានបន្ថែមនៅពេលដែលទទួលបានព័ត៌មានបន្ថែម។



តើមានករណីលើកលែងណាខ្លះដែរឬទេ?

មានករណីលើកលែងមួយចំនួន៖

- សម្រាប់អ្នកទទួលបានដែលបានចុះឈ្មោះ VAT B2B នឹងអនុវត្តតាមពន្ធនាំចូលស្តង់ដារ
- សម្រាប់បញ្ជីទំនិញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមិនបានលក់ក្រោមប្រព័ន្ធ IOSS អាចអនុវត្តការលើកលែងពន្ធបាន។ (ប៉ុន្តែ សម្រាប់បញ្ជីទំនិញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលលក់ក្រោមប្រព័ន្ធ IOSS (Import One Stop Shop) នឹងត្រូវបង់ពន្ធចំនួន 3 អ៊ឺរ៉ូ ក្នុងមួយសំណុំប្រតិវេទន៍)។

ច្បាប់ VAT សម្រាប់ការនាំចូលទៅកាន់សហភាពអឺរ៉ុប នៅតែរក្សាដដែល (VAT de minimis ត្រូវបានលុបចោលតាំងពីឆ្នាំ 2021 មកម្ល៉េះ ហើយទំនិញទាំងអស់ដែលនាំចូលទៅសហភាពអឺរ៉ុប ត្រូវបានអនុវត្ត VAT ទាំងអស់ដោយមិនគិតពីតម្លៃនោះទេ)។

ការទាមទារទិន្នន័យបន្ថែម – PID

លេខសម្គាល់ផលិតផល របស់អ្នកលក់

លេខកូដផ្ទាល់ខ្លួនរបស់អ្នកលក់ សម្រាប់សម្គាល់ផលិតផល ដែលជា ទូទៅជា SKU កូដមុខទំនិញ ឬ កូដផលិតផល។

លេខសម្គាល់ផលិតផល របស់អ្នកផលិតដែលមិន ស្តង់ដារ

លេខកូដផ្ទាល់ខ្លួនរបស់អ្នកផលិត ឬអ្នកផ្គត់ផ្គង់ ដែលផ្តល់ទៅឲ្យអ្នក លក់ដែលត្រូវដាក់បញ្ជូនដើម្បី បញ្ចេញទំនិញពីគយ។

លេខសម្គាល់ផលិតផល របស់អ្នកផលិតដែលស្តង់ដារ (ប្រសិនបើមាន)

ផ្តល់ដោយអង្គភាពស្តង់ដារ ឧស្សាហកម្មអន្តរជាតិ ដែលមានបញ្ជីកូដ សម្រាប់ផលិតផលដែលបានបំពេញតាម ស្តង់ដារ។ បារកូដនេះ គឺដូចគ្នាសម្រាប់អ្នកលក់បន្ត ទាំងអស់ដែលលក់ ផលិតផលដូចគ្នា។

ស្ថានភាពនៅតែមានភាពមិនច្បាស់លាស់នៅឡើយ ហើយយើងរំពឹងថានឹងមានសេចក្តីប្រកាស ផែនការអនុវត្ត និងការណែនាំបន្ថែមទៀតពីសំណាក់អាជ្ញាធរសហភាពអឺរ៉ុប។ ដូច្នេះ សូមបន្តតាមដានការជូនដំណឹងថ្មីៗនៅលើគេហទំព័រ [fedex.com](https://www.fedex.com)។

